



Watt Samakki-Dhammikaram, Inc.

26 Rugby Road
Brooklyn, NY 11226
www.wattsamakki.org



EP/WSD
5 May 2022

បុណ្យវិសាខបូជា

អាត្មាភាព យើងខ្ញុំជាគណៈកម្មការ ប្រធានវត្ត និងលោកអាចារ្យ ព្រមទាំងពុទ្ធបរិស័ទ ចំណុះជើង វត្តសាមគ្គីធម្មិការាម សង្កាត់ប្រ៊ូគ្លីន រដ្ឋញូវយ៉ក សហរដ្ឋអាមេរិក នឹងប្រារព្ធពិធីបុណ្យ **វិសាខបូជា** ដែលជាថ្ងៃប្រកបដោយអភិលក្ខិតសម័យដ៏ធំបំផុតក្នុងពុទ្ធសាសនាដែលពុទ្ធសាសនិកទូទាំងពិភពលោក នាំគ្នាធ្វើឡើងដើម្បីរំលឹកដល់ព្រឹត្តិការណ៍ៗ ៣យ៉ាងគឺ៖




- ១. រំលឹកដល់ថ្ងៃទ្រង់ប្រសូត ១៥ កើត ពេញបូណ៌មី ខែ ពិសាខ ឆ្នាំច
- ២. រំលឹកដល់ថ្ងៃទ្រង់ត្រាស់ដឹង ១៥ កើត ពេញបូណ៌មី ខែ ពិសាខ ឆ្នាំរកា
- ៣. រំលឹកដល់ថ្ងៃទ្រង់បរិនិព្វាន ១៥ កើត ពេញបូណ៌មី ខែ ពិសាខ ឆ្នាំម្សាញ់

កម្មវិធីបុណ្យ

ថ្ងៃអាទិត្យ ១៥កើត ខែពិសាខ ឆ្នាំខាលចត្វាស័ក ព.ស.២៥៦៦ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ ។

- ម៉ោង ៩:៣០ នាទីព្រឹក នមស្ការព្រះរតនត្រ័យ
- ម៉ោង ៩:៤០ នាទីព្រឹក សមាទានសីល ចម្រើនព្រះបរិត្ត រាប់បាត្រ
- ម៉ោង ១១:០០ នាទីព្រឹក ប្រគេនចង្កាន់ព្រះសង្ឃ
- ម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ដង្ហែត្រៀងសក្ការៈបូជាប្រទក្សិណ ៣ជុំវត្ត
- ម៉ោង ១:០០ នាទីរសៀល នមស្ការព្រះរតនត្រ័យ ប្រកាសវិសាខបូជា
- ម៉ោង ៣:០០ នាទីរសៀល សម្តែងធម៌ទេសនា ពុទ្ធាភិសេក ផ្សាយមេត្តាធម៌

អាស្រ័យដូចបានរៀបរាប់ខាងលើនេះ អាត្មាភាព យើងខ្ញុំជាគណៈកម្មការ ប្រធានវត្ត និងលោកអាចារ្យវត្តសាមគ្គីធម្មិការាមទាំងអស់ សូមអញ្ជើញពុទ្ធបរិស័ទ ប្រុសស្រីជិតឆ្ងាយ ចូលរួម ចាប់មគ្គផល និង អនុមោទនាបុណ្យកុសលតាមកម្លាំងសទ្ធាជ្រះថ្លារៀងៗខ្លួន។

ថ្ងៃ៧កើត ខែពិសាខ ២៥៦៥	ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២	ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២២
ចៅអធិការ	អគ្គនាយក	ប្រធាន
		
គិត្ត ស៊ុន រិទ្ធី	លោក សេង ខេន្ទី	លោក អ៊ុន សម្បត្តិ



Watt Samakki-Dhammikaram, Inc.

26 Rugby Road
Brooklyn, NY 11226
www.wattsamakki.org



EP/WSD
7 May 2022

VESAK PUJA DAY

Vesak Puja is the most auspicious day that all Buddhist followers around the world to commemorate the three main events of Lord Buddha:

1. The day of his was born, on the full moon day of Vesak
2. The day of his achieved enlightenment , on the full moon day of Vesak
3. The day of his passed away, on the full moon day of Vesak

SCHEDULE

Sunday, May 15, 2022

- **9:30 am** Pay homage to the triple gems and take the five precepts
- **9:40 am** Alms offering to the monks in front of the temple
- **11:00 am** Offering foods to the Buddhist monks
- **12:30 pm** Procession three times around the temple
- **1:00 pm** Pay homage to the triple gems briefly
- **3:00 pm** Listening the Dhamma talk and others

On behalf of Watt Samakki, We cordially invite all of you, family, and friends to join the sacred day of Vesak Puja ceremony and joyful merits together. May you all are blessed the longevity beauty happiness and strength forever.

Best regards,

Abbot, Rithy Sun

Chairman, Kenny Seng

President, Parima In